



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ: ២១៥.....សហវ. បក.

រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៨

ប្រកាស

ស្តីពី

ការកំណត់មុខទំនិញដែលត្រូវលើកលែងពន្ធ និងអាករ

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស / រកត / ០៧០២ / ១២២ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០២ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ / នស / ៩២ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩២ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស / រកម / ០១៩៦ / ១៨ ចុះថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស / រកម / ០៧០៧ / ០១៧ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០០៧ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីគយ
- បានឃើញអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមសំណូមពរការងារចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.-

ការលើកលែងពន្ធ និងអាករនាំចូល ត្រូវបានផ្តល់ចំពោះម្ចាស់ទំនិញ
អ្នកនាំចូលមួយចំនួន ស្របតាមបញ្ញត្តិមាត្រា ២៦ នៃច្បាប់ស្តីពីគយ



ទំនិញដែលត្រូវបានលើកលែងពន្ធ និងអាករនាំចូលមានដូចខាងក្រោម៖

ក- ទំនិញសម្រាប់បេសកកម្មការទូត ឬបេសកកម្មក្នុងស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងការិយកិច្ចនៃមុខងារជាផ្លូវការ ដោយមានការបញ្ជាក់ពីប្រធានបេសកកម្ម និងពិក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ។

ខ- ទំនិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលិកផ្លូវការនៃបេសកកម្ម និងអង្គការដូចបានរៀបរាប់នៅក្នុងវាក្យខណ្ឌ ក នៃប្រការនេះ ។ ការអនុវត្តនូវវាក្យខណ្ឌនេះ និងវាក្យខណ្ឌ ក នៃប្រការនេះត្រូវផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍បដិការ រវាង រដ្ឋាភិបាលពាក់ព័ន្ធ ។

គ- ទំនិញមានដើមកំណើតកម្ពុជា ឬទំនិញនាំចូលដែលបានបង់ពន្ធ និងអាកររួច ដែលចេញពីដែនគយហើយត្រូវនាំចូលត្រឡប់ពីបរទេសមកវិញដោយពុំមានការបង្កើនតម្លៃ ។

ឃ- ទំនិញដែលត្រូវលើកលែងពន្ធ និងអាករក្រោមបញ្ញត្តិនៃច្បាប់ផ្សេងទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ។

ង- ទំនិញជាអំណោយសម្រាប់មនុស្សធម៌ ទំនិញសម្រាប់ការស្រាវជ្រាវ និងគោលបំណងវិទ្យាសាស្ត្រ ទំនិញគំរូ និងទំនិញតាំងពិព័រណ៍ដែលគ្មានតម្លៃពាណិជ្ជកម្ម មឈូសដែលមានសាកសពមនុស្ស ។

ច- ទំនិញនាំចូលដែលមានតម្លៃ និងបរិមាណច្បាស់លាស់មួយចំនួនតាមការកំណត់របស់នាយកទីចាត់ការគយ និងរដ្ឋាករ ដែលនាំចូលដោយអ្នកដំណើរ អ្នកបម្រើការតាមមធ្យោបាយដឹកជញ្ជូន និងជនទាំងឡាយដែលធ្លងកាត់ព្រំដែនត្រូវលើកលែងពន្ធ និងអាករ ។

ឆ- ទំនិញដែលចូលក្នុងដែនគយសម្រាប់ធ្វើកាត់ ឬផ្លាស់ប្តូរមធ្យោបាយដឹកជញ្ជូន ។

ជ- សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន និងគ្រឿងបរិក្ខារផ្សេងទៀតលើកលែងតែយានយន្តដែលនាំចូលដោយ បុគ្គលដែលរស់នៅក្នុងប្រទេសកម្ពុជា ។



Handwritten signature or mark.

ស្ថានមកកម្ពុជាក្នុងបរិមាណដែលកំណត់ដោយនាយកទីចាត់ការគយ និងរដ្ឋាករ ។

ឈ- បរិក្ខារឧស្សាហកម្ម និងសម្ភារៈផ្សេងទៀតដែលជាតម្រូវការសម្រាប់ប្រតិបត្តិការនិងការថែរក្សាបរិក្ខារទាំងនេះ ដែលប្រើប្រាស់នៅក្នុងសមុទ្រសម្រាប់ការរុករក និងទាញយកផលិតផលគេលសិលា និង សារធាតុខនិងនិងសរីរាង្គផ្សេងទៀតតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ញ- ទំនិញផ្សេងទៀតតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

បុគ្គលដែលនាំចូលទំនិញក្រោមបញ្ញត្តិនៃកថាខណ្ឌខាងលើត្រូវផ្តល់នូវឯកសារជាភស្តុតាងដល់រដ្ឋបាលគយថា ទំនិញមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបានការលើកលែងពន្ធ និងអាករ ។

បុគ្គល ឬអង្គការនានាដែលមានបំណងស្នើសុំការលើកលែងពន្ធ និងអាករលើទំនិញនាំចូលក្រោមបញ្ញត្តិកថាខណ្ឌ ក និងកថាខណ្ឌ ខ ខាងលើត្រូវមានការអនុញ្ញាតជាមុនពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្របតាមនីតិវិធីជាធរមាន ។

បុគ្គលដែលមានបំណងនាំចូលទំនិញក្រោមបញ្ញត្តិនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្តតាមនីតិវិធី និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ប្រការ ២.-

ការលើកលែងជាភាគនូវពន្ធ និងអាករនាំចូល ត្រូវបានផ្តល់ចំពោះមុខទំនិញ និងអ្នកនាំចូលមួយចំនួនស្របតាមបញ្ញត្តិមាត្រា ២៧ នៃច្បាប់ស្តីពីគយ ។

ទំនិញដែលត្រូវបានលើកលែងជាភាគនូវពន្ធ និងអាករនាំចូលមានដូចខាងក្រោម ៖

- ក- ទំនិញ និងសម្ភារៈដែលត្រូវបានលើកលែងជាភាគនូវពន្ធ និងអាករនាំចូលក្រោមបញ្ញត្តិនៃច្បាប់ណាមួយជាធរមាន ។
- ខ- ពូជដំណាំ និងពូជសត្វសម្រាប់កសិកម្ម ។



Handwritten signature or mark.

គ- ទំនិញដែលនឹងត្រូវទទួលការជួសជុល ការកែច្នៃ ឬពិសោធន៍

ឃ- ទំនិញដែលបាននាំចូលវិញតាមសភាពដើម ។

ង- ទំនិញដែលនាំចូលដោយរដ្ឋាភិបាលដើម្បីជាប្រយោជន៍សាធារណៈ និងទំនិញនាំចូលសម្រាប់របបប្រវេសកាលិក

ច- ទំនិញផ្សេងទៀតតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

បុគ្គលដែលនាំចូលទំនិញក្រោមបញ្ញត្តិនៃប្រការនេះត្រូវផ្តល់នូវឯកសារ ជាភស្តុតាងដល់រដ្ឋបាលគយថា ទំនិញមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ ទទួលបានការលើកលែងជាភាគនូវពន្ធ និងអាករ ។

ប្រការ ៣.-

ការផ្គត់ផ្គង់ស្បៀងអាហារ និងវត្ថុបម្រុងទុកចាំបាច់សម្រាប់នាវាត្រូវអនុវត្ត តាមលក្ខខណ្ឌដូចតទៅ ៖

- ស្បៀងអាហារ និងវត្ថុបម្រុងទុកសម្រាប់នាវាមកដល់ពីបរទេសដែល មិនលើសពីការចាំបាច់សម្រាប់ក្រុមនាវិក និងអ្នកដំណើរពុំត្រូវជាកម្មវត្ថុនៃការជាប់ ពន្ធ និងអាករនាំចូលឡើយបើវត្ថុទាំងនេះរក្សាទុកនៅក្នុងនាវា ។ មន្ត្រីគយមាន សមត្ថកិច្ចអាចបិទត្រាគយលើយុប និងបន្ទប់ខ្លះដែលមានស្បៀងអាហារ និងវត្ថុ បម្រុងទុកដូចនេះ ។

- ស្បៀងអាហារ និងវត្ថុបម្រុងទុកសម្រាប់នាវាអាចត្រូវបានលើកចេញពី នាវាចូលដែនគយបានតែក្រោយពេលធ្វើប្រតិវិធីទំនាក់ទំនង ព្រមទាំងបានបង់ពន្ធ និង អាករដែលជាប់ ។

- បើចំនួនស្បៀងអាហារ និងវត្ថុបម្រុងទុកសម្រាប់នាវាមិនលើសពីតម្រូវ ការជាមូលដ្ឋានដើម្បីទៅបរទេសណាមួយ ពុំត្រូវជាកម្មវត្ថុនៃការជាប់អាករនាំចូល

- ទោះក្នុងករណីណាក៏ដោយចំនួនសមាជិកក្នុងនាវាដែលអ្នកដំណើរ ចំនួន និងប្រភេទស្បៀងអាហារ និងវត្ថុបម្រុងទុកសម្រាប់នាវាដើម្បីចេញដំណើរត្រូវ



Re

ចុះក្នុងលិខិតផ្ទុករបស់នាវាដែលត្រូវមានការឯកភាពពីមន្ត្រីគយមានសមត្ថកិច្ច

- បរិមាណនៃស្បៀងអាហារ និងវត្ថុបម្រុងទុកដែលមានចែងក្នុងប្រការនេះ ដែលមន្ត្រីគយមានសមត្ថកិច្ចបានពិនិត្យឃើញថា លើសពីតម្រូវការសម្រាប់នាវាត្រូវជាកម្មវត្ថុនៃការជាប់ពន្ធ និងអាករ ។

- សម្រាប់នាវាកម្ពុជាដែលត្រូវឡប់មកកាន់កំពង់ផែណាមួយនៃដែនគយវិញនាវាបត់ត្រូវបង្ហាញឡើងវិញនូវលិខិតផ្ទុករបស់នាវាដែលខ្លួនបានកាន់នៅពេលចេញដំណើរ ។ ស្បៀងអាហារ និងវត្ថុបម្រុងទុកដែលនៅសល់ត្រូវបានអនុញ្ញាតឱ្យយកចេញពីនាវាដោយលើកលែងពន្ធ និងអាករ ។

ប្រការ ៤.-

ការផ្គត់ផ្គង់ស្បៀងអាហារ និងវត្ថុបម្រុងទុកចាំបាច់សម្រាប់អាកាសយានត្រូវអនុវត្តតាមលក្ខខណ្ឌដូចតទៅ ៖

- ស្បៀងអាហារនិងវត្ថុបម្រុងទុកសម្រាប់អាកាសយានមកដល់ពីបរទេសដែលមិនលើសពីការចាំបាច់ ពុំត្រូវជាកម្មវត្ថុនៃការជាប់ពន្ធ និងអាករនាំចូលឡើយ បើវត្ថុទាំងនេះរក្សាទុកនៅក្នុងអាកាសយាន ។

- ស្បៀងអាហារ និងវត្ថុបម្រុងទុកសម្រាប់អាកាសយានអាចត្រូវបានយកចេញពីអាកាសយានចូលដែនគយបានតែក្រោយពេលធ្វើប្រតិវិធីនីតិវិធី ព្រមទាំងបានបង់ពន្ធ និងអាករដែលជាប់ ។

- បើចំនួនស្បៀងអាហារ និងវត្ថុបម្រុងទុកសម្រាប់អាកាសយានមិនលើសពីតម្រូវការជាមូលដ្ឋានដើម្បីទៅបរទេសណាមួយ ពុំត្រូវជាកម្មវត្ថុនៃការជាប់អាករនាំចេញទេ ។

ប្រការ ៥.-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយជាមួយបទប្បញ្ញត្តិទុកជានិរាករណ៍ ។



[Handwritten signature]

ប្រការ ៦ .-

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកទីបាត់ការគយ និងរដ្ឋាករ
អគ្គលេខាធិការ នាយកខុទ្ទកាល័យ ប្រធាននាយកដ្ឋាន និងអង្គភាពនានាក្រោម
ឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបុគ្គល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត
ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខា
នេះតទៅ។

ចម្លងជូន :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា
- ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីជូនជ្រាប
- ទីបាត់ការគយ និងរដ្ឋាករ
- ដូចប្រការ ៦
- សភាពាណិជ្ជកម្មកម្ពុជា
- ដើម្បីសហការផ្សព្វផ្សាយ និងអនុវត្ត
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ

